



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៤១ អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការគ្រប់គ្រងការវិនិយោគសាធារណៈ

រាជរដ្ឋាភិបាល

- បានឃើញ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញ ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញ ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញ ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញ ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើដោយច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញ ព្រះរាជក្រមលេខ នស/រកម/០១១២/០០៤ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ ដែលប្រកាសឱ្យប្រើដោយច្បាប់ស្តីពីលទ្ធកម្មសាធារណៈ
- បានឃើញ ព្រះរាជក្រមលេខ នស/រកម/០៤១៦/០០៦ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើដោយច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម
- បានឃើញ ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ ស្តីពីលក្ខន្តិកៈគតិយុត្តនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល

ទំព័រ ១ នៃ ៩

Handwritten signature

- បានឃើញ ព្រះរាជក្រឹត្យលេខ នស/រកត/០៥១៨/៥៩០ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការកែសម្រួលមាត្រាមួយចំនួនលើព្រះរាជក្រឹត្យលេខ នស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ ស្តីពីលក្ខន្តិកៈគតិយុត្តនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញ អនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញ អនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត-ក្រុង-ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គភាពសាធារណៈរដ្ឋបាល
- បានឃើញ អនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញ អនុក្រឹត្យលេខ ១០៥ អនក្រ.បក ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៦ ស្តីពីលទ្ធកម្មសាធារណៈ
- បានឃើញ អនុក្រឹត្យលេខ ១៣ អនក្រ.បក ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ស្តីពីនីតិវិធីនៃការបង្កើតការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការលទ្ធកម្ម និងអង្គភាពលទ្ធកម្ម
- យោងតាមសំណើរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច
ជំពូកទី១
បទប្បញ្ញត្តិទូទៅ

មាត្រា ១.-

អនុក្រឹត្យនេះ មានគោលបំណងធានាប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចីរភាពនៃការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ នៅតាមដំណាក់កាលនៃវដ្តគម្រោង ពីគ្រប់ប្រភពហិរញ្ញប្បទាន និងនៅគ្រប់កម្រិតរដ្ឋបាល សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសមធម៌សង្គម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

មាត្រា ២.-

អនុក្រឹត្យនេះ ជាអនុក្រឹត្យគោល មានគោលដៅកំណត់គោលការណ៍ជាសារវន្ត និងប្រព័ន្ធនៃការគ្រប់គ្រងការវិនិយោគសាធារណៈ ពីគ្រប់ប្រភពហិរញ្ញប្បទាន និងនៅគ្រប់កម្រិតរដ្ឋបាល ជាអាទិ៍ដូចខាងក្រោម៖

- គោលការណ៍ និងលក្ខខណ្ឌតម្រូវ សម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ
- ដំណាក់កាលរួមនៃវដ្តគម្រោងវិនិយោគសាធារណៈ

- គួរតែ និងការកិច្ចរបស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅគ្រប់ ដំណាក់កាលនៃវដ្តគម្រោង
- ការផ្សារភ្ជាប់រវាងផែនការវិនិយោគសាធារណៈ ជាមួយនឹងថវិកានីយកម្មការវិនិយោគសាធារណៈ
- នីតិវិធីប្រតិបត្តិការនៃការរៀបចំ និងគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ នៅគ្រប់ដំណាក់កាលនៃ វដ្តគម្រោង
- កាតព្វកិច្ចរបាយការណ៍។

មាត្រា ៣.-

អនុក្រឹត្យនេះ មានវិសាលភាពគ្របដណ្តប់លើការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ដូចខាងក្រោម៖

- គម្រោងហិរញ្ញប្បទានដោយថវិកាជាតិ
- គម្រោងហិរញ្ញប្បទានក្រៅប្រទេស
- គម្រោងវិនិយោគសាធារណៈតាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន
- គម្រោងវិនិយោគសាធារណៈដោយប្រភពហិរញ្ញប្បទានចម្រុះ
- គម្រោងវិនិយោគសាធារណៈហិរញ្ញប្បទានដោយការធ្វើឯកជនភាវូបនីយកម្មទ្រព្យសម្បត្តិរដ្ឋ
- គម្រោងវិនិយោគសាធារណៈដោយសហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាព សាធារណៈប្រហាក់ប្រហែលដទៃទៀត
- គម្រោងវិនិយោគសាធារណៈហិរញ្ញប្បទានដោយឥណទានពាណិជ្ជកម្ម។

មាត្រា ៤.-

និយមន័យនៃវាក្យស័ព្ទ សម្រាប់ប្រើប្រាស់ក្នុងអនុក្រឹត្យនេះ ត្រូវបានកំណត់ដោយសទ្ទានុក្រម ដែលជា ឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។

ជំពូកទី ២

គោលការណ៍ និងលក្ខខណ្ឌគម្រោង សម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ

មាត្រា ៥.-

ការជ្រើសរើស និងការធ្វើថវិកានីយកម្មគម្រោងវិនិយោគសាធារណៈ ត្រូវគោរពតាមគោលការណ៍រួម ដូច ខាងក្រោម៖

- គោលការណ៍សនិទានកម្ម៖ គម្រោងត្រូវតែមានភាពចាំបាច់ចំពោះសេដ្ឋកិច្ច សង្គម និងបរិស្ថាន ព្រមទាំងឆ្លើយតបនឹងតម្រូវការអាទិភាពនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្រអភិវឌ្ឍន៍ តាមវិស័យ ផែនការមេតាមវិស័យ ផែនការមេតាមភូមិសាស្ត្រ ផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំ

របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធផ្សេងទៀត របស់ រាជរដ្ឋាភិបាល។

- គោលការណ៍ផលសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ គម្រោងត្រូវតែបង្ហាញអំពីផលចំណេញផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលនឹងត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពី «គោលការណ៍ណែនាំស្តីពីការរៀបចំគម្រោង»។
- គោលការណ៍ជម្រើសប្រសើរបំផុត៖ គម្រោងត្រូវតែមានឧត្តមភាពប្រៀបធៀប និងផលសេដ្ឋកិច្ចនិង សង្គម ខ្ពស់ជាងគេ ធៀបនឹងជម្រើសគម្រោងដទៃផ្សេងទៀត។
- គោលការណ៍ភាពអាចទ្រទ្រង់បាននៃថវិកា៖ តម្រូវការថវិកា សម្រាប់ចំណាយវិនិយោគ ប្រតិបត្តិការ និងថែទាំ ត្រូវស្ថិតនៅក្នុងភាពអាចទ្រទ្រង់បាននៃថវិកា និងត្រូវបានធ្វើសមាហរណកម្មចូលក្នុង ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ក្របខ័ណ្ឌថវិការយៈពេលមធ្យម ផែនការយុទ្ធសាស្ត្រ ថវិកា និងថវិកាប្រចាំឆ្នាំ។
- គោលការណ៍ភាពអាចអនុវត្តបាន៖ សមាសភាគគម្រោង អភិក្រម យន្តការនិងរចនាសម្ព័ន្ធ ព្រមទាំង សមត្ថភាពស្ថាប័ន ជាដើម សម្រាប់គ្រប់គ្រង និងអនុវត្តគម្រោង ត្រូវឆ្លើយតបនឹងតម្រូវការ និង បរិការណ៍ជាក់ស្តែងរបស់កម្ពុជា។
- គោលការណ៍ភាពរួចរាល់សម្រាប់ការចាប់ផ្តើមអនុវត្តគម្រោង៖ គោលការណ៍ណែនាំស្តីពីការគ្រប់គ្រង ការអនុវត្តគម្រោង ផែនការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ ផែនការគ្រប់គ្រង បរិស្ថាន ផែនការលទ្ធកម្មគម្រោង ព្រមទាំងផែនការសកម្មភាពនិងថវិកាប្រចាំឆ្នាំ ជាដើម ត្រូវរៀបចំ ឱ្យបានមុនពេលគម្រោងត្រូវបានអនុម័ត។

មាត្រា ៦.-

បន្ថែមលើគោលការណ៍រួម ដែលបានបញ្ញត្តក្នុងមាត្រា ៥ គោលការណ៍អប្បបរមាដោយឡែក ត្រូវបានដាក់ឱ្យ អនុវត្ត សម្រាប់ប្រភេទគម្រោងវិនិយោគសាធារណៈមួយចំនួន ដូចខាងក្រោម៖

- គម្រោងវិនិយោគសាធារណៈហិរញ្ញប្បទានដោយឥណទានពាណិជ្ជកម្ម៖ ត្រូវបានអនុញ្ញាត សម្រាប់ តែគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងត្រូវមានផលសេដ្ឋកិច្ច និងផលចំណេញហិរញ្ញវត្ថុ ខ្ពស់ តាមបរិការណ៍ជាក់ស្តែងរបស់កម្ពុជា ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមប្រភេទនៃហេដ្ឋារចនាសម្ព័ន្ធ រៀងរាល់ ៥ ឆ្នាំម្តង។
- គម្រោងវិនិយោគសាធារណៈហិរញ្ញប្បទានដោយការធ្វើឯកជនភាវូបនីយកម្មទ្រព្យសម្បត្តិរដ្ឋ៖ ជា គោលការណ៍ ត្រូវអនុវត្តតាមគោលការណ៍រួមនៃការគ្រប់គ្រងការវិនិយោគសាធារណៈ។ ចំពោះករណី ពិសេសមួយចំនួន ដែលត្រូវអនុវត្តតាមអភិក្រម “ប្រគល់សោរដល់ដៃ” ត្រូវ៖ (១) គោរពតាម គោលការណ៍តម្លៃស្មើគ្នា ទៅនឹងតម្លៃទីផ្សារនៃទ្រព្យសម្បត្តិរដ្ឋ ដែលត្រូវធ្វើឯកជនភាវូបនីយកម្ម និង

(២) អនុវត្តតាមរយៈយន្តការ “អត្ថមេបញ្ជាការតែមួយ និងសេនាធិការតែមួយ លើការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ” អនុលោមតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។

- គម្រោងវិនិយោគសាធារណៈដោយហិរញ្ញប្បទានចម្រុះ៖ ត្រូវមានភាពទន់ភ្លន់ចំពោះការអនុវត្ត គោលការណ៍ផលសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធានា និងលើកកម្ពស់ភាពទាក់ទាញទុនវិនិយោគ បន្ថែមពីវិស័យឯកជន សម្រាប់បំពេញតម្រូវការវិនិយោគសាធារណៈសរុប ព្រមទាំងឆ្លើយតបទៅនឹង ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន ប្រកបដោយបរិយាប័ន្ន។

មាត្រា ៧.-

សំណើគម្រោងវិនិយោគសាធារណៈ ត្រូវគោរពតាមលក្ខខណ្ឌ ដូចខាងក្រោម៖

- គ្រប់សំណើគម្រោងទាំងអស់ ត្រូវភ្ជាប់មកជាមួយនូវឯកសារទស្សនាទានគម្រោង និង/ឬ របាយការណ៍ សិក្សាសមិទ្ធិលទ្ធភាព និងវាយតម្លៃគម្រោង លើកលែងតែប្រភេទគម្រោង ដែលមានទំហំតូច សាមញ្ញ និងងាយអនុវត្ត ឬ គម្រោងជួសជុល និងស្តារឡើងវិញបន្ទាន់ ឬ មានវេទយិតភាពផ្នែកសន្តិសុខ និង សង្គមខ្ពស់។
- ចំពោះសំណើគម្រោង ដែលមានទំហំធំៗនិងធំ គម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងគម្រោង ហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុង ឬ ទីប្រជុំជន ត្រូវភ្ជាប់មកជាមួយនូវផែនការនគរូបនីយកម្ម ផែនការមេ តាមវិស័យ ផែនការមេតាមភូមិសាស្ត្រ ផែនការរំលោះថ្លៃដើមវិនិយោគ របាយការណ៍វិភាគផល ចំណេញសេដ្ឋកិច្ច របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម ផែនការដោះស្រាយផល ប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ ព្រមទាំងលក្ខខណ្ឌមួយចំនួនផ្សេងទៀត តាមការចាំបាច់។

លក្ខខណ្ឌវិនិច្ឆ័យ សម្រាប់កំណត់ទំហំ និងភាពស្មុគស្មាញនៃគម្រោង ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ជំពូកទី ៣

វដ្តនៃគម្រោងវិនិយោគសាធារណៈ

មាត្រា ៨.-

វដ្តនៃគម្រោងវិនិយោគសាធារណៈ ត្រូវមាន ៨ ដំណាក់កាល ដូចខាងក្រោម៖

- ដំណាក់កាលទី១ - ការធ្វើអត្តសញ្ញាណកម្ម និងការរៀបចំសំណើគម្រោងបឋម៖ ក្រសួង ស្ថាប័ន ជំនាញ ត្រូវកំណត់អត្តសញ្ញាណគម្រោង រៀបចំសំណើគម្រោងបឋម ឬ ឯកសារទស្សនាទានគម្រោង ដោយអនុលោមតាមគោលនយោបាយជាតិ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយតាម

វិស័យ ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម និងក្របខ័ណ្ឌថវិការយៈពេលមធ្យម ដើម្បីធ្វើ អាទិភាពបន្ថែមសំណើគម្រោងវិនិយោគ សម្រាប់ដាក់បញ្ចូលទៅក្នុងផែនការវិនិយោគសាធារណៈ។

- ដំណាក់កាលទី២ - ការសិក្សាសមិទ្ធិលទ្ធភាព និងការវាយតម្លៃសំណើគម្រោង៖ ក្រសួង ស្ថាប័នជំនាញ ត្រូវសិក្សាសមិទ្ធិលទ្ធភាព និងវាយតម្លៃគម្រោងលើទិដ្ឋភាពពាក់ព័ន្ធរួមមាន៖ បច្ចេកទេស តម្លៃ ហានិភ័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ច្បាប់ ហេតុប៉ះពាល់បរិស្ថាននិងសង្គម ព្រមទាំងយន្តការនិងសមត្ថភាពស្ថាប័ន សម្រាប់គ្រប់គ្រងនិងតាមដានការអនុវត្តគម្រោង ដោយត្រូវគោរពតាមគោលការណ៍ស្តីពីការសិក្សា សមិទ្ធិលទ្ធភាព និងវាយតម្លៃសំណើគម្រោង ដែលមានជាធរមាន។
- ដំណាក់កាលទី៣ - ការពិនិត្យ និងវាយតម្លៃលើសំណើគម្រោង៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវ ពិនិត្យផ្ទៀងផ្ទាត់ឡើងវិញលើការវាយតម្លៃសំណើគម្រោងរបស់ក្រសួង ស្ថាប័នជំនាញ។
- ដំណាក់កាលទី៤ - ការជ្រើសរើសសំណើគម្រោង និងថវិកានីយកម្ម៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវ ជ្រើសរើសគម្រោងពីបញ្ជីគម្រោងអាទិភាព ដែលបានឆ្លងកាត់ដំណាក់កាលទី៣ ដើម្បីកំណត់ប្រភព ហិរញ្ញប្បទាន និងធ្វើថវិកានីយកម្ម ក្នុងគោលដៅធានាប្រសិទ្ធភាពសេដ្ឋកិច្ច សមធម៌សង្គម និងលទ្ធភាព នៃថវិកា ក្នុងដំណាក់កាលវិនិយោគ ប្រតិបត្តិការ និងថែទាំ។ មានតែគម្រោង ដែលមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់អនុលោមតាមលក្ខណៈវិនិច្ឆ័យ និងវិធានជាធរមានប៉ុណ្ណោះ នឹងត្រូវបានជ្រើសរើសចេញពី បញ្ជីគម្រោងអាទិភាព សម្រាប់ការធ្វើថវិកានីយកម្ម។ តារាងសង្ខេបអំពីបញ្ជីគម្រោងវិនិយោគសាធារណៈ ដែលត្រូវបានជ្រើសរើស សម្រាប់ការធ្វើថវិកានីយកម្ម ត្រូវភ្ជាប់ជាឧបសម្ព័ន្ធនៃសេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុ។
- ដំណាក់កាលទី៥ - ការគ្រប់គ្រង និងការអនុវត្តគម្រោង៖ ក្រសួង ស្ថាប័នជាម្ចាស់សំណើគម្រោង សហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវចាប់ផ្តើមអនុវត្តកិច្ចលទ្ធកម្ម រាប់ទាំងការរៀបចំ ផែនការ ការអនុវត្តនីតិវិធីលទ្ធកម្ម និងការគ្រប់គ្រងកិច្ចសន្យា។ ចំពោះករណីគម្រោងវិនិយោគ ដែល មានទំហំមធ្យម ឬ ធំ ត្រូវរៀបចំក្នុងក្របខ័ណ្ឌនៃកញ្ចប់ថវិកាបុរេឆ្នាំ។
- ដំណាក់កាលទី៦ - ការកែសម្រួលគម្រោង៖ ក្រសួង ស្ថាប័នជំនាញ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវតាមដានការអនុវត្តគម្រោង ដោយត្រូវផ្ទៀងផ្ទាត់វឌ្ឍនភាពនៃការអនុវត្តគម្រោង ទៅនឹងផែនការ អនុវត្តគម្រោង និងកែសម្រួលគម្រោង តាមការចាំបាច់។
- ដំណាក់កាលទី៧ - ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធសាងសង់ក្រោមគម្រោង៖ ក្រសួង ស្ថាប័នជំនាញ ត្រូវត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ឈានទៅធ្វើសេចក្តីសម្រេចលើការ ប្រគល់-ទទួល ការដាក់ឱ្យប្រើប្រាស់ និងការចុះបញ្ជីជាទ្រព្យសម្បត្តិរដ្ឋតាមនីតិវិធីជាធរមាន។

- ដំណាក់កាលទី៨ - ការវាយតម្លៃបញ្ចប់ការអនុវត្តគម្រោង៖ ក្រសួង ស្ថាប័នជំនាញ ត្រូវចាត់ចែងរៀបចំ ការវាយតម្លៃបញ្ចប់ការអនុវត្តគម្រោង ដោយត្រូវរៀបចំចងក្រងជារបាយការណ៍ស្តីពីលទ្ធផលសម្រេច បាន ទាំងលទ្ធផលសម្រេចបានក្នុងរយៈពេលអនុវត្តគម្រោង និងទាំងលទ្ធផលចុងក្រោយ ព្រមទាំងបញ្ហា ប្រឈមនៃការអនុវត្តគម្រោង សម្រាប់ជាបទពិសោធក្នុងការរៀបចំ និងអនុវត្តគម្រោងវិនិយោគ សាធារណៈក្រោយទៀត។

ជំពូកទី៤

តួនាទី និងភារកិច្ចរបស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ

មាត្រា៩.-

ក្រសួង ស្ថាប័ន អង្គភាពសាធារណៈ ឬ រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាម្ចាស់គម្រោង ត្រូវមានតួនាទី និង ភារកិច្ច ដូចខាងក្រោម៖

- ធ្វើអត្តសញ្ញាណកម្ម និងរៀបចំឯកសារទស្សនាទានគម្រោង
- ធ្វើអាទិភាពបន្ថែមកម្ម
- ផែនការនីយកម្មការវិនិយោគសាធារណៈ
- រៀបចំឯកសារសំណើគម្រោង ដោយត្រូវភ្ជាប់ជាមួយនូវរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព និង របាយការណ៍វាយតម្លៃសំណើគម្រោង
- គ្រប់គ្រងការអនុវត្តគម្រោង
- រៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគម្រោង របាយការណ៍ក្រោយបញ្ចប់ការអនុវត្តគម្រោង និង របាយការណ៍ពាក់ព័ន្ធផ្សេងទៀត
- ព្រមទាំងបំពេញតួនាទី និងភារកិច្ចពាក់ព័ន្ធផ្សេងទៀត តាមការចាំបាច់។

មាត្រា១០.-

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖

- ពិនិត្យ និងវាយតម្លៃលើសំណើគម្រោង៖ ត្រូវពិនិត្យលើតម្លៃនិងហានិភ័យគម្រោង ផលចំណេញផ្នែក សេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃគម្រោង យន្តការគ្រប់គ្រងនិងអនុវត្តគម្រោង ព្រមទាំងកំណត់នូវវិធានការ ចាំបាច់នានា ដើម្បីកែតម្រូវ និងគ្រប់គ្រងហានិភ័យគម្រោង
- ជ្រើសរើសគម្រោង និងថវិកានីយកម្ម៖ ត្រូវជ្រើសរើសគម្រោងពីបញ្ជីគម្រោងអាទិភាព ដើម្បីធ្វើ ថវិកានីយកម្ម ក្នុងគោលដៅធានានូវភាពឆ្លើយតបនឹងតម្រូវការជាអាទិភាព ប្រសិទ្ធភាពសេដ្ឋកិច្ច សមធម៌សង្គម លទ្ធភាពនៃថវិកា ភាពរួចរាល់នៃការចាប់ផ្តើមអនុវត្ត និងភាពដែលអាចអនុវត្តបាន

- តាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោង÷ ត្រូវតាមដាន និងត្រួតពិនិត្យលើការគ្រប់គ្រង និងអនុវត្តគម្រោង និងវាយតម្លៃអនុលោមភាពតាមវិធាន គោលការណ៍ និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការ
- ព្រមទាំងបំពេញតួនាទី និងភារកិច្ចពាក់ព័ន្ធផ្សេងទៀត។

មាត្រា ១១.-

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបង្កើតគណៈកម្មការវិនិយោគសាធារណៈ ដែលជាយន្តការបុរេវិភាគនីយកម្មការវិនិយោគសាធារណៈ សម្រាប់បំពេញមុខងារជាទ្វារបាលនៃការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ។ គណៈកម្មការនេះ ត្រូវបង្កើតដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ជំពូកទី ៥

នីតិវិធីប្រតិបត្តិការនៃការរៀបចំ និងគ្រប់គ្រងការអនុវត្តគម្រោងវិនិយោគសាធារណៈ

មាត្រា ១២.-

នីតិវិធីប្រតិបត្តិការនៃការរៀបចំ និងគ្រប់គ្រងការអនុវត្តគម្រោងវិនិយោគសាធារណៈ តាមប្រភពហិរញ្ញប្បទាន និងតាមកម្រិតរដ្ឋបាល ត្រូវកំណត់ដោយអនុក្រឹត្យ ឬ ប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ជំពូកទី ៦

កាតព្វកិច្ចរបស់រដ្ឋបាល

មាត្រា ១៣.-

ក្រសួង ស្ថាប័ន អង្គភាពសាធារណៈ ឬ រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាម្ចាស់គម្រោង ត្រូវរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគម្រោង របាយការណ៍ក្រោយបញ្ចប់ការអនុវត្តគម្រោង និងរបាយការណ៍ពាក់ព័ន្ធផ្សេងទៀត ព្រមទាំងត្រូវផ្ញើមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជាមូលដ្ឋានក្នុងការកត់ត្រាទុកនៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមនៃគម្រោងវិនិយោគសាធារណៈ ក្នុងគោលដៅពង្រឹងតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពនៃការវិភាគ និងប្រើប្រាស់ធនធានសាធារណៈ។

ក្រសួង ស្ថាប័ន អង្គភាពសាធារណៈ ឬ រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាម្ចាស់គម្រោង ត្រូវចែករំលែកជាមួយក្រសួងផែនការនូវរបាយការណ៍វឌ្ឍនភាពជៀបនឹងគោលដៅនៃការអនុវត្តគម្រោង និងរបាយការណ៍ក្រោយបញ្ចប់ការអនុវត្តគម្រោង ដើម្បីតាមដាន និងប្តូរសរុបវឌ្ឍនភាពការងារនៃការអនុវត្តគម្រោងវិនិយោគសាធារណៈ។

ជំពូកទី ៧

អវសានប្បញ្ញត្តិ

មាត្រា ១៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ១៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងផែនការ រដ្ឋមន្ត្រីនៃគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សា អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រធាន សហគ្រាសសាធារណៈ ប្រធានគ្រឹះស្ថានសាធារណៈរដ្ឋបាល និងប្រធានគ្រប់អង្គភាពនៃរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៤ ខែ កើត ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ២០២០



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី សូមហត្ថលេខា

**ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១៥
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

សទ្ទានុក្រម

ការកែសម្រួលគម្រោង

សំដៅដល់ដំណើរការនៃការកែសម្រួលផ្នែកណាមួយនៃគម្រោង ដែលបានអនុម័តរួចហើយ ជាអាទិ៍៖ ការកែសម្រួល តម្លៃ វិសាលភាព សកម្មភាព ឬ រយៈពេលនៃការអនុវត្តគម្រោងជាដើម។

ការវាយតម្លៃសំណើគម្រោង

សំដៅដល់ដំណើរការវាយតម្លៃលើទិដ្ឋភាពសំខាន់ៗនៃសំណើគម្រោង ជាអាទិ៍៖ បច្ចេកទេស តម្លៃ ហានិភ័យ ផលសេដ្ឋកិច្ចនិងសង្គម ហេតុប៉ះពាល់បរិស្ថាននិងសង្គម និងថវិកាជាដើម។

ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម

សំដៅដល់ការសិក្សាលើធនធានបរិស្ថានរូបសាស្ត្រ បរិស្ថានជីវសាស្ត្រ និងធនធានសេដ្ឋកិច្ច-សង្គម រួមទាំងតម្រូវការ ក្នុងការធ្វើលទ្ធកម្មដី និងការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម ដោយភាគច្រើនពឹងផ្អែកទៅលើទិន្នន័យមាន ស្រាប់ដែលមាននៅក្នុងនិងជុំវិញតំបន់គម្រោង ដើម្បីជាមូលដ្ឋានក្នុងការកំណត់ ព្យាករ និងវិភាគនូវសក្តានុពលនៃ ហេតុប៉ះពាល់បរិស្ថាន និងសង្គម ដែលអាចកើតមានឡើងដោយសារសកម្មភាពរបស់គម្រោង សំដៅរកវិធានការ បញ្ចៀស ឬ កាត់បន្ថយនូវហេតុប៉ះពាល់អវិជ្ជមានឱ្យដល់កម្រិតអប្បបរមា និងបង្កើនហេតុប៉ះពាល់វិជ្ជមានឱ្យដល់ កម្រិតអតិបរមា។

ការសិក្សាសមិទ្ធិលទ្ធភាព

សំដៅដល់ការសិក្សាស៊ីជម្រៅលើសំណើគម្រោង ដោយរួមបញ្ចូលការវិភាគលើទិដ្ឋភាពពាក់ព័ន្ធ រួមមាន៖ បច្ចេកទេស តម្លៃ ហានិភ័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ច្បាប់ ហេតុប៉ះពាល់បរិស្ថាននិងសង្គម ភាពអាចទ្រទ្រង់បាននៃថវិកា ព្រមទាំង យន្តការនិងសមត្ថភាពស្ថាប័ន សម្រាប់គ្រប់គ្រងនិងតាមដានការអនុវត្តគម្រោង ដោយត្រូវគោរពតាមគោលការណ៍ ណែនាំលម្អិត និងនីតិវិធីរៀបចំ និងគ្រប់គ្រងប្រតិបត្តិការជាធរមាន។

កិច្ចសន្យាប្រគល់សេវាដល់ដៃ

សំដៅដល់កិច្ចសន្យា ដែលសម្បទានិកទទួលបានសិទ្ធិចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ តាមរយៈការធ្វើឯកជនភាវូបនីយកម្ម ដើម្បីទទួលខុសត្រូវចាត់ចែង រៀបចំ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ឱ្យបានរួចរាល់ សម្រាប់ប្រតិបត្តិការ មុននឹងប្រគល់ជូនភាគីរាជរដ្ឋាភិបាល។

ទ្វារឆាលកិច្ច

សំដៅដល់មុខងាររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការពិនិត្យ និងវាយតម្លៃលើសំណើគម្រោង ការធ្វើអាទិភាពប្រកួតប្រជែង ការជ្រើសរើស និងថវិកានីយកម្ម ព្រមទាំងការតាមដាននិងត្រួតពិនិត្យលើការអនុវត្តគម្រោង។

តារាងដៃគូរវាងរដ្ឋនិងឯកជន

សំដៅដល់ការព្រមព្រៀងគ្នារវាងភាគីរដ្ឋ និងដៃគូឯកជនមួយ ឬ ច្រើន ដើម្បីស្តារ សាងសង់ ជួសជុល គ្រប់គ្រង ប្រតិបត្តិការ និង/ឬ ថែទាំលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ទ្រព្យសម្បត្តិគម្រោង ឬ ដើម្បីផ្តល់សេវាសាធារណៈ នៅក្នុងអំឡុងពេលកំណត់ណាមួយ ដោយដៃគូឯកជនត្រូវធ្វើការវិនិយោគ ទទួលបន្ទុកហានិភ័យ និងទទួលអត្ថប្រយោជន៍ ដោយផ្អែកលើសមិទ្ធកម្ម និងដោយអនុលោមតាម ខ និងលក្ខខណ្ឌ ដែលមានចែងក្នុងកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋនិងឯកជន។

ឯកសារទស្សនាទានគម្រោង

សំដៅដល់ឯកសារទស្សនាទានបឋម ដែលបញ្ជាក់អំពីសនិទានកម្ម គោលដៅនៃគម្រោង តម្រូវការនិងអាទិភាពនៃគម្រោង ការផ្សារភ្ជាប់ទៅនឹងគោលនយោបាយជាតិ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលនយោបាយតាមវិស័យ។